

20. បិតាអើយ! យើងខ្ញុំអធិស្ឋានសម្រាប់អ្នកនាំស្រីអោយគេ និងអ្នកផ្សេងទៀតដែលជាម្នាក់ដែលស្ថិតនៅក្នុងការជួញដូរដូចជាទំនិញ។ សូមឲ្យពួកគេកាត់ទោសចំពោះចិត្តគេ បែរចេញពីអំពើអាក្រក់ ហើយតម្រង់មករកទ្រង់និងជីវិតថ្មីវិញ (អេសាយ១:១៦)។

21. ព្រះអើយ! សូមផ្តល់ប្រាជ្ញា និងព្រះគុណដល់អស់អ្នកដែលជួយស្រ្តីក្នុងពន្ធនាគារ Albanian។ សូមអរគុណអង្គការគ្រីស្ទបរស៍ទដូចជា Shkbsh ដែលបានជួយស្រ្តីដែលជាប់ឃុំឃាំងអោយរកឃើញក្តីសង្ឃឹមក្នុងព្រះយេស៊ូវ (ហេប្រើរ១៣:៣)។

22. ព្រះអើយ! សូមបើកចិត្តស្រ្តី Norwegian អោយទទួលជឿដល់ទ្រង់ និង ក្រសោបក្តីស្រឡាញ់ និង សេចក្តីល្អរបស់ទ្រង់។ សូមអោយពួកគេទទួលបានការព្យាបាលចិត្តនៃភាពអាម៉ាស់ កំហុស ហើយការបដិសេធ និង ទទួលបានសេចក្តីស្រឡាញ់ ការថែទាំ និង សេចក្តីមេត្តាករុណារបស់ទ្រង់ (រ៉ូម៨:១)។

23. បិតាអើយ! យើងខ្ញុំសូមអធិស្ឋានសូមការការពារពីទ្រង់សម្រាប់ជួងចិត្ត និង គំនិតនៃសិស្សានុសិស្សនៅប្រទេសបារាំង។ សូមអោយសិស្សម្នាក់ៗរកឃើញនូវតម្លៃ និង អត្តសញ្ញាណរបស់ពួកគេនៅក្នុងសេចក្តីពិតរបស់ទ្រង់ (ទំនុកដំកើង១០០:៣)។

24. យើងខ្ញុំសូមអធិស្ឋានសម្រាប់ការព្យាបាលនៃស្រ្តីអ៊ីតាលីដែលបានឆ្លងកាត់ការប្រើប្រាស់អំពើហិង្សាលើរាងកាយ។ បិតាអើយ សូមបំបែកច្រវាក់នៃសត្រូវនេះ ហើយជួយអោយស្រ្តីទាំងនោះអាចស្វែងរកបានទាំងជម្រកនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និង ទទួលបានការព្យាបាលដ៏ត្រឹមត្រូវដែលពួកគេត្រូវការ (យ៉ូហាន៨:៣២)។

25. អរព្រះគុណព្រះអង្គដែលសាលាគ្រីស្ទាននៅប្រទេសហូឡង់បានទទួលប្រាក់ឧបត្ថម្ភសាធារណៈជាង១០០ឆ្នាំមកហើយ។ សូមអោយពួកគេបន្តទៅកន្លែងដែលពួកគេបង្រៀនព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ហើយកាន់តាមព្រះបន្ទូល(ទំនុក២:១)។

26. ព្រះអង្គ យើងបាននាំមកចំពោះទ្រង់ អ្នកស្រុក៥០០០ នៅកោះ Faroe។ ទោះបីជាក្នុងចំណោមកោះ១៨បានខ្ចាត់ខ្ចាយ សូមនាំការយល់ដឹងនៃសហគមន៍ និង ការរួបរួមដល់អ្នកដែលនៅទីនោះ (កូរិនថូស៣:១៤)។

27. សូមអោយស្រ្តីជនជាតិរ៉ូស្ស៊ីបាននៅជាប់ជាមួយកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម និង រកឃើញសេចក្តីស្រឡាញ់នៃព្រះបិតាដែលគង់នៅស្ថានសួគ៌ដែលជាអ្នកដែលតែងតែព្យាបាលចិត្តខ្លួនខ្លាំងរបស់ពួកគេ (ទំនុកដំកើង៣៤:១៨) ។

28. យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលអ្នកជឿវ័យក្មេងនៅប្រទេសស្វីស មានបំណងក្នុងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសេចក្តីជំនឿជាគ្រីស្ទបរស៍ទ។ សូមអោយពួកគេបន្តរីកលូតលាស់កាន់ច្រើនឡើងក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយទ្រង់ (១ពេត្រុស២:២)។

29. បិតាអើយ! យើងខ្ញុំសុំក្នុងព្រះនាមទ្រង់សម្រាប់ប្រជាជននៅ Bosnia-Herzegovina អោយមានការផ្សះផ្សា និង ត្រឡប់មករួបរួមគ្នាក្នុងសន្តិភាពវិញ។ សូមផ្តល់ប្រាជ្ញាដល់អ្នកដឹកនាំប្រទេសដើម្បីធ្វើការសម្រេចចិត្តសម្រាប់ប្រជាជាតិរបស់ពួកគេ(រ៉ូម១២:១៨)។

30. ព្រះអើយ! ទ្រង់បានទតឃើញពីនិន្នាការតម្រង់ទៅរកក្មេងៗបានបដិសេធសាសនា។ សូមអោយយុវជន Czechia ស្វែងរកព្រះយេស៊ូវគ្រីស្ទទុកជាព្រះសង្គ្រោះ និង ជាព្រះ ហើយដាំអ្នកជឿជំនាន់ថ្មីនៅទីនោះផងដែរ (លេវីនីយ១២:១)។

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락 주시기 바랍니다

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 04.

សំណូមពរអធិស្ឋានសម្រាប់ស្រ្តីក្នុងតំបន់ CAMENA

CAMENA គឺជាអក្សរកាត់ប្រើដោយ TWR សម្រាប់តំបន់សមាសភាពនៃអាស៊ីកណ្តាល មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង។ ប្រទេសខ្លះនៅក្នុងតំបន់នេះ មានភាពមិនស្របច្បាប់ក្នុងនាមជាគ្រីស្ទាន ពួកគេអាចត្រូវបានចាប់ខ្លួន ត្រូវបានចោទសួរចម្លើយ និង ជាប់គុក។ ស្រ្តីជាច្រើននៅតំបន់ CAMENA ត្រូវបានបង្រៀនថាពួកគេគ្មានតម្លៃ។ សូមអធិស្ឋានសម្រាប់ការចាក់ផ្សាយកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមដែលអាចផ្តល់ចំណេះដឹង សេចក្តីជំនឿ ការការពារ និង សេចក្តីសង្ឃឹមដល់ពួកគេក្នុងព្រះជាម្ចាស់។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ព្រះអង្គអើយ! សូមព្យាបាលដួងចិត្ត និង រាងកាយ ដល់ស្រីជនជាតិវៀតណាមច្រើនដែលបានចែកចាយមកកាន់ Instagram ឆែកស្រ្តីក្នុងក្តីសង្ឃឹម TWR ហើយបានលើកសំណូមពរអធិស្ឋានពីភាពអំណត់ (ទំនុកជំកើង១១៩:៧៦)។

2. បិតាអើយ! តើទ្រង់អាចនាំប្រជាជនឲ្យនៅជាប់ជាមួយស្រ្តីមេម៉ាយនៅ Albania ដើម្បីលើកទឹកចិត្តពួកគេខាងព្រលឹងវិញ្ញាណ អនុញ្ញាតឲ្យពួកគេទទួលបានការព្យាបាល ផ្នែកអារម្មណ៍ និង សូមជួយឲ្យពួកគេបានចំណេញខាងសេដ្ឋកិច្ចឯករាជ្យបានទេ? (ទំនុកជំកើង៦៨:៥) ។

3. ព្រះអើយ! សូមនាំការរស់ឡើងវិញនៃអ្នកជឿនៅប្រទេសដាណឺម៉ាក។ សូមបើកភ្នែករបស់ពួកគេ ដើម្បីឲ្យពួកគេចង់អានព្រះបន្ទូលរបស់ទ្រង់ និង អធិស្ឋានទៅកាន់ទ្រង់ជារៀងរាល់ថ្ងៃ។ សូមឲ្យអ្នកម្តាយៗ និង ជីដូនៗ យល់ដឹងពីសារៈសំខាន់ខាងព្រលឹងវិញ្ញាណ សូមឲ្យពួកគាត់ជា អ្នកដែលបានប្រកាសពីទ្រង់ទៅក្នុងចិត្តរបស់កូនៗ និង ចៅៗរបស់ពួកគេផងដែរ (សូភាសិត៧:១-៣)។

4. ព្រះអង្គអើយ! មានស្រ្តីដែលកំពុងឆ្លងកាត់របៀបគ្រប់គ្រងជនភៀសខ្លួន និង សិទ្ធិជ្រកកោននៅអ៊ីតាលីមានការងឺទុក្ខជាខ្លាំង។ សូមជួយអោយអាជ្ញាធរមើលឃើញ និង មានសកម្មភាពលើតម្រូវការផ្នែកសុខាភិបាល ផ្នែកផ្លូវចិត្ត និង សេវាកម្មផ្លូវច្បាប់ផង (ទំនុកជំកើង៥៦:៨)។

5. ដោយព្រោះតែភាពឯកា ក្មេងស្រីៗស៊ុយអ៊ែតជាច្រើនចំណាយពេលលើសលប់ទៅលើប្រព័ន្ធអ៊ីនធឺណែត។ យើងខ្ញុំសូមអធិស្ឋានសម្រាប់គំនិត រាងកាយ និង ដាក់វិញ្ញាណការពាររបស់ទ្រង់ទៅលើពួកគេផង បិតាអើយ។ សូមកុំអោយពួកគេក្លាយទៅជាជនរងគ្រោះនៃការបង្ខិតបង្ខំ ឬ ការជំរិតទារប្រាក់នោះឡើយ (សូភាសិត៤:២៣)។

6. ព្រះអង្គ សូមអោយក្រុមការងារ Serbian មានភាពច្នៃប្រឌិតខ្ពស់ដែលធ្វើឲ្យមានឥទ្ធិពលទៅលើការរស់នៅខាងព្រលឹង វិញ្ញាណរបស់ស្រ្តី។ សូមបើកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម និង ប្រតិទិនអធិស្ឋាន ដើម្បីនាំស្រ្តីឲ្យមកជិតស្និទ្ធជាមួយទ្រង់ដោយការអធិស្ឋាន និង ការអានព្រះបន្ទូលរបស់ទ្រង់ (អេភេសសូរ ៤:១៥) ។

7. ព្រះអើយ! សូមអោយស្រ្តីគ្រីស្ទាននៅ ណារវេរ បានរស់ឡើងវិញ។ សូមអោយពួកគេបន្ថយភាពរវល់របស់ពួកគេ និង ផ្តល់អាទិភាពចំណាយពេលរបស់គេជាមួយទ្រង់ ក្នុងការអធិស្ឋាន និង អានព្រះបន្ទូលរបស់ទ្រង់ (ម៉ាថាយ៦:៣៣)។

8. បិតាអើយ! យើងខ្ញុំសូមអធិស្ឋានសម្រាប់ការព្យាបាលដល់ក្មេងៗប្រុស ស្រីនៅ Greenland ដែលបានលាតត្រដាងនូវការរំលោភបំពានផ្លូវភេទ និង ការរួមរក្ស។ សូមធ្វើការក្នុងជីវិតរបស់ឪពុក និង ម្តាយផងដែរដើម្បីជាការគោរព ការស្រឡាញ់ និង ថែទាំ កូនៗរបស់ពួកគេ (អេភេសូរ៦:៤)។

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ត្រឹមត្រូវ សង្កាត់គោកក្លាង ខ័ណ្ឌសែនសុខាណាតីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

9. សរសើរតម្កើងដល់ព្រះ សម្រាប់ឥទ្ធិពលលូតលាស់នៃស្ថានីយវិទ្យុគ្រីស្ទាននៅក្នុងសង្គមបារាំង។ តាំងពីឆ្នាំ១៩៨១ ស្ថានីយ៍បានពង្រីកការគ្របដណ្តប់ប្រជាជាតិជាមួយនឹងមាតិកាវិជ្ជមាន និង ទាក់ទងពីព្រះ (អេភេសូរ៣:២០-២១)។

10. ព្រះអង្គអើយ! យើងខ្ញុំអធិស្ឋានសម្រាប់ការស្វាគមន៍វិជ្ជមាននៃ the Hidden Treasures audio series នៅសហរដ្ឋអាមេរិកនឹងការជួញដូរមនុស្សនៅខែឧសភា។ សូម អោយអ្នកធ្វើការសង្គម និង អង្គការទទួលនិងប្រើឧបករណ៍មានប្រសិទ្ធភាពនេះ (ម៉ាថាយ១៣:៤៤)។

11. បិតាអើយ! សូមផ្តល់ភាពក្លាហាន និង ប្រាជ្ញា ដល់រាជរដ្ឋាភិបាលថ្មីនៃប្រទេសហូឡង់ ជាពិសេសសមាជិកដែលជាអ្នកជឿផងដែរ។ សូមអោយពួកគេប្រើស្តង់ដាររបស់ទ្រង់ក្នុងការដឹកនាំពួកគេ ក្នុងការសម្រេចចិត្តដ៏សំខាន់ទាក់ទងនឹងសុខភាពសាធារណៈ លំនៅដ្ឋាន និង ក្រមសីលធម៌សុខាភិបាល (ទំនុកជំកើង ៧២:១-២០)។

12. ព្រះអើយ! សូមបើកចិត្តស្រ្តីម៉ា នៅប៉ូលហ្គារី ទទួលសេចក្តីសង្គ្រោះ និង ប្រាជ្ញាញាណរបស់ទ្រង់ ក្នុងការលើកស្ទួយគ្រួសាររបស់គេឡើង។ សូមជួយពួកគេអោយយកល្អៗឧបសគ្គទាំងពីរគឺសង្គម និង ការអប់រំ

នៅចំពោះមុខពួកគេ (លូកា១៨:២៧)។

13. ព្រះអង្គ យើងខ្ញុំសរសើរតម្កើងទ្រង់ ចំពោះការផ្តល់អោយសម្រាប់ខែមីនា ដែលប្រមូលបានមកពីក្រុមជំនុំជំរឿន Finnish និង Swedish ដើម្បីជួយផ្គត់ផ្គង់ កម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម ដែលឧបត្ថម្ភដោយដៃគូរបស់យើងនៅប្រទេសហ្វាំងឡង់ (លូកា៦:៣៨)។

14. បិតាអើយ! ទ្រង់គឺជាអ្នកផ្គត់ផ្គង់របស់យើង។ សូមនាំស្រ្តី Croatian ទទួលបានឱកាសការងារល្អដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ សូមអោយពួកគេមានជំនឿ និង ក្លាហាននៅពេលដែលពួកគេបានសម្លឹងទៅទ្រង់ (ភីលីព៤:១៩)។

15. ព្រះអង្គអើយ! សូមអរគុណសម្រាប់ក្រុមការងារស្រ្តីក្នុងក្តីសង្ឃឹមTWR នៅប្រទេសប៊ែរម៉ូឡា។ សូមផ្តល់ជំនួយដល់ក្រុមនេះអោយគេមានចិត្តរួម និង និមិត្តតែមួយ សូមដឹកនាំពួកគេក្នុងការស្វែងរកប្រាក់ជំនួយ និង សមាជិកក្រុមការងារបន្ថែមតាមតម្រូវការដើម្បីពន្លឺកិច្ចស្រ្តីនៅប៊ែរម៉ូឡា (ភីលីព២:២)។

16. ព្រះអង្គ! យើងខ្ញុំអធិស្ឋានសម្រាប់ស្រ្តីមកពីប្រជាជាតិបារ៉ោ ដែលរស់នៅលើកោះ Faroe អាចទទួលបានចូលទៅក្នុងសហគមន៍។ សូមនាំសេចក្តីជំនឿនៃគ្រីស្ទបរិស័ទទៅដល់គ្រួសារទាំងនេះ (និក្ខមនំ២៣:៩)។

17. បិតាអើយ! សូមផ្តល់កម្លាំងដល់ស្រ្តីនៅវ៉ូម៉ានី ដែលកំពុងនាំអាហារ និង តម្រូវការប្រចាំថ្ងៃ ដោយសេចក្តីស្រឡាញ់ និង ការប្រឹក្សាអំពីព្រះដល់ក្រុមគ្រួសារដែលមានផលប៉ះពាល់ពីជម្ងឺកូវីត-19។ សូមអោយពួកគេបាននាំការកំសាន្តចិត្តទៅដល់ស្រ្តីដែលកាន់ទុក្ខសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ (យ៉ូហាន១១:២៥)។

18. ដូចដែលយើងបានឃើញពីការរីករាលដាលសកលមក មនុស្សជាច្រើននៅប្រទេស អេស្បាញបានរងទុក្ខពីដាក់អោយនៅដាច់ដោយឡែក ដោយភាពឯកា និង មិនទាន់បានដោះស្រាយទុក្ខព្រួយនេះទេ។ យើងខ្ញុំអធិស្ឋានសូមអោយពួកគេបានស្គាល់ទ្រង់ ដែលជាព្រះនៃសន្តិភាព (យ៉ូហាន១៤:២៧)។

19. ព្រះអើយ! យើងខ្ញុំអធិស្ឋានសម្រាប់ប្រជាជននៅប្រទេសស្វីស អោយចង់ដឹងចង់លឺអំពីសេចក្តីជំនឿគ្រីស្ទបរិស័ទ និង បើកចិត្តដើម្បីសិក្សាពីស្នូលនៃសេចក្តីពិតផង (អេសាយ២៦:៩)។